

មេរៀនទី

១

យ៉ូហានជំពូកទី១

John 1

គម្រោង

- ក. បុរសម្នាក់ឈ្មោះ យ៉ូហាន A Man Named John
- ខ. ព្រះបន្ទូលនៃជីវិត The Word of Life
- គ. រាជសាររបស់លោកយ៉ូហានបាទីស្ត John the Baptist's Message
- ឧ. សិស្សដំបូងរបស់ព្រះយេស៊ូ The First Disciple of Jesus

គោលដៅ

- ១. ស្គាល់ពីអត្តសញ្ញាណរបស់អ្នកនិពន្ធដំណឹងល្អរៀបរៀងដោយយ៉ូហាន។
- ២. កំណត់សំគាល់អំពីអត្តសញ្ញាណអ្នកណាជាព្រះបន្ទូលនៃជីវិត។
- ៣. សង្ខេបពីរាជសាររបស់លោកយ៉ូហានបាទីស្ត។
- ៤. ប្រាប់ឈ្មោះអ្នកដែលដើរតាមព្រះយេស៊ូមុនគេបង្កប់។

ក. បុរសម្នាក់ឈ្មោះ យ៉ូហាន A Man Named John

គោលដៅទី១. ស្តាប់ពីអត្តសញ្ញាណរបស់អ្នកនិពន្ធដំណឹងល្អប្រៀបដោយយ៉ូហាន។

លោកយ៉ូហានអ្វីដែលដំណឹងល្អ John Learns the Good News

អស់ជាង ២០០០ឆ្នាំមកហើយ មានអ្នកនេសាទម្នាក់ឈ្មោះ យ៉ូហានបានចាកចោលទូក និងអូរបស់គាត់ហើយ ដើរតាមព្រះយេស៊ូ។ អស់រយៈពេលបីឆ្នាំកន្លះលោក និងសាវ័កដប់មួយនាក់ផ្សេងទៀតបានដើរតាមព្រះយេស៊ូពីក្រុងមួយ ទៅក្រុងមួយនៅក្នុងប្រទេសកីលីស្ទីន។ លោកយ៉ូហាន និងសិស្សទាំងដប់មួយ ឬ អ្នកដើរតាមព្រះយេស៊ូបានរៀនមេរៀន យ៉ាងល្អពីអ្វីដែលព្រះយេស៊ូបានបង្រៀនអំពីព្រះជាម្ចាស់ និងសេចក្តីស្រឡាញ់របស់ព្រះអង្គចំពោះប្រជារាស្ត្ររបស់ ព្រះអង្គ។ ក្រោយមក លោកយ៉ូហានបានក្លាយជាមិត្ត ជិតស្និទ្ធរបស់ព្រះយេស៊ូ។

លោក យ៉ូហាន និងសិស្សដទៃទៀតបានរៀនអំពីព្រះយេស៊ូដំណឹងល្អ។ ពួកគេរៀនថាព្រះយេស៊ូគឺជា ព្រះបុត្រា របស់ព្រះជាម្ចាស់។ ព្រះយេស៊ូបានយាងមកផែនដីដើម្បីសង្គ្រោះមនុស្សទាំងអស់ឱ្យរួចពីអំពើបាប និងប្រទានឱ្យពួកគេមាន ជីវិតអស់កល្បជានិច្ច។ នេះគឺជាដំណឹងល្អខាងឯព្រលឹងវិញ្ញាណដែលមានឥទ្ធិពលទៅលើមនុស្សទាំងអស់ នៅគ្រប់ទី កន្លែង។ មុនពេលដែលព្រះយេស៊ូយាងត្រលប់ទៅឯនគរស្ថានសួគ៌វិញ ទ្រង់បានផ្តាំសិស្សរបស់ព្រះអង្គឱ្យចែកចាយ ដំណឹងល្អនេះទៅកាន់មនុស្សទាំងអស់។

ព្រះយេស៊ូក៏បានសន្យាជាមួយសិស្សរបស់ព្រះអង្គដែលថា ព្រះវិញ្ញាណដ៏វិសុទ្ធនឹងយាងមកជួយពួកគេ ព្រមទាំង រំលឹកដល់ត្រឹមត្រូវនូវសេចក្តីទាំងប៉ុន្មានដែលព្រះអង្គបានបង្រៀន។ ព្រះវិញ្ញាណដ៏វិសុទ្ធនឹងជួយពួកគេក្នុងការ ចែកចាយដំណឹងល្អទៅកាន់មនុស្សដទៃទៀតដែរ។

លំហាត់អនុវត្ត

នៅក្នុងលំហាត់អនុវត្តខាងក្រោម សូមគូសរង្វង់នៅពីមុខអក្សរដែលជាចម្លើយត្រឹមត្រូវ

១ តើលោកយ៉ូហានអ្នកដើរតាមព្រះយេស៊ូជានរណា?

- ក) យ៉ូហានបាទីស្ត
- ខ) អ្នកនេសាទត្រីដែលបានក្លាយជាមិត្តជិតស្និទ្ធរបស់ព្រះយេស៊ូ
- គ) ជាងឈើមកពីស្រុកកាលីឡេ

២ តើរយៈពេលប៉ុន្មាន ដែលលោកយ៉ូហានបានស្នាក់នៅជាមួយព្រះយេស៊ូ និងបានឮសេចក្តីបង្រៀនរបស់ព្រះអង្គ?

- ក) បីសប្តាហ៍កន្លះ
- ខ) បីខែកន្លះ
- គ) បីឆ្នាំកន្លះ

៣ តើដំណឹងល្អនាំការសង្គ្រោះ មានន័យដូចម្តេច?

- ក) ដំណឹងល្អ
- ខ) ចម្រៀង
- គ) ព្រះជន្មរបស់ព្រះគ្រីស្ទ

ផ្ទៀងផ្ទាត់ចម្លើយរបស់អ្នកជាមួយនឹងចម្លើយនៅចុងមេរៀននេះ។

លោកយ៉ូហានចែកចាយដំណឹងល្អ John Shares the Good News

លោកយ៉ូហានបានចំណាយពេលវេលាពេញមួយជីវិតរបស់លោកក្នុងការប្រាប់មនុស្សទាំងអស់អំពីដំណឹងល្អដែលគាត់បានរៀនពីព្រះយេស៊ូ ហើយក្រោយមកទៀតព្រះជាម្ចាស់បានមានព្រះបន្ទូលទៅកាន់លោកឱ្យកត់ត្រាទុកអំពីដំណឹងល្អនោះ។ លោកមិនបានដឹងថាកំណត់ត្រានៃការសរសេររបស់គាត់មួយនេះគឺធ្វើសម្រាប់មនុស្សគ្រប់ជំនាន់ទាំងអស់នៅទូទាំងពិភពលោកឡើយ។

ព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះជាម្ចាស់បានរំលឹកដល់ត្រឹមត្រូវលោកយ៉ូហានពីព្រះបន្ទូលដែលព្រះយេស៊ូបានមានបន្ទូល និងសកម្មភាពដែលព្រះយេស៊ូបានបើកសម្តែងដែរ។ លោកយ៉ូហានបានកត់ត្រាយ៉ាងប្រុងប្រយ័ត្នអំពីសេចក្តីពិតយ៉ាងសំខាន់ដែលព្រះយេស៊ូបានបង្រៀនដល់លោក។ ក្រោយមកកំណត់ត្រានៃការសរសេរនៅក្នុងសម្ពន្ធមេត្រីថ្មីមួយនេះត្រូវបានគេចាត់ទុកថា ជាដំណឹងល្អរបស់លោកយ៉ូហាន។

នៅក្នុងរបៀបដដែលព្រះវិញ្ញាណដ៏វិសុទ្ធបណ្តាលចិត្តលោកយ៉ូហានឱ្យសរសេរកណ្តាតម្ហូរចំនួនបួនផ្សេងទៀត។ នៅក្នុងចំណោមនោះកណ្តាតម្ហូរចំនួនបីជាលិខិតគឺ យ៉ូហានទី១ យ៉ូហានទី២ និងយ៉ូហានទី៣។ កណ្តាតម្ហូរមួយទៀតគឺជាការបើកសម្តែងពីហេតុការណ៍ដែលនឹងកើតឡើងនៅពេលអនាគត។ ហើយក៏ជាកណ្តាតម្ហូរចុងក្រោយនៅក្នុងព្រះគម្ពីរ ដែលត្រូវបានហៅថាជាកណ្តាតម្ហូរវិវរណៈ។ សៀវភៅទាំងប្រាំដែលលោកយ៉ូហានបានសរសេរគឺជាផ្នែកនៃព្រះគម្ពីរសម្ពន្ធមេត្រីថ្មី។

ដំណឹងល្អយ៉ូហានគឺ ត្រូវបានសរសេរជាភាសាក្រិកដែលជាភាសារបស់មនុស្សសម័យនោះអាចយល់បាន។ ពេលនោះយើងទាំងអស់គ្នាមិនទាន់យល់ភាសាក្រិកនៅឡើយទេ ហើយព្រះគម្ពីរទើបតែបានបកប្រែជាភាសារបស់យើង ដូចជាភាសាអង់គ្លេស។ មានការបកប្រែជាច្រើននៃព្រះគម្ពីរដែលបានបកប្រែជាភាសាអង់គ្លេស។

លំហាត់អនុវត្ត

គូសរង្វង់ជុំវិញចម្លើយដែលត្រឹមត្រូវ

៤ តើលោកយ៉ូហានបានរៀនអំពីដំណឹងល្អដែលថាគាត់ត្រូវចែកចាយដល់មនុស្សគ្រប់គ្នាមកពីណា?

- ក) មកពីព្រះយេស៊ូ
- ខ) ពីទស្សនាវដ្តី
- គ) ពីឪពុកម្តាយរបស់គាត់

៥ តើនៅពេលណា ដែលលោកយ៉ូហានបានសរសេរកណ្តុកម្ពីរអំពីព្រះជន្មរបស់ព្រះយេស៊ូ?

- ក) នៅពេលដែលគាត់កំពុងធ្វើដំណើរជាមួយព្រះយេស៊ូ ពេលដែលគាត់នៅវ័យក្មេង
- ខ) បន្ទាប់ពីគាត់បានប្រាប់មនុស្សទាំងអស់អំពីព្រះយេស៊ូ
- គ) មុនពេលដែលស្គាល់ព្រះយេស៊ូ

៦ តើលោកយ៉ូហានអាចដឹងពីអ្វីដែលគាត់ត្រូវសរសេរនៅក្នុងកណ្តុកម្ពីរទាំងប្រាំដោយរបៀបណា?

- ក) ព្រះវិញ្ញាណដ៏វិសុទ្ធជាកំនៅក្នុងគំនិតរបស់គាត់ពីអ្វីដែលគាត់ត្រូវសរសេរ។
- ខ) គាត់មានការប៉ះពាល់ចិត្តតាមរយៈការអានសៀវភៅអំពីព្រះយេស៊ូ។
- គ) គាត់មានការតាំងចិត្តក្នុងការសរសេរវា។

ខ. ព្រះបន្ទូលនៃជីវិត The Word of Life

គោលដៅទី២. កំណត់សំគាល់អំពីអត្ថសញ្ញាណអ្នកណាជាព្រះបន្ទូលនៃជីវិត។

សូមអានយ៉ូហាន ១:១-១៨។ ខគម្ពីរទាំងអស់នេះពិតជាមានសារៈសំខាន់ណាស់ពីព្រោះខគម្ពីរទាំងនេះបានប្រាប់យើងអំពីព្រះយេស៊ូជានរណាហើយប្រាប់ពីហេតុផលដែលទ្រង់យាងមកផែនដីនេះ។ ខគម្ពីរនេះក៏ជាសេចក្តីផ្តើមដែលលោកយ៉ូហានបានសរសេរនៅក្នុងសៀវភៅរបស់លោក។ ចំណែកខគម្ពីរដែលនៅសល់ទាំងប៉ុន្មាននៅក្នុងដំណឹងល្អយ៉ូហានបានពន្យល់យើងអំពីសេចក្តីពិតដែលយើងដឹងនៅក្នុងខំបូងទាំងអស់នេះ។

ព្រះបន្ទូលដ៏អស់កល្ប The Eternal Word

ព្រះជាម្ចាស់អនុញ្ញាតឱ្យយើងយល់ពីព្រះហឫទ័យរបស់ព្រះអង្គតាមរយៈការបណ្តាលឱ្យតែងព្រះគម្ពីរ និងតាមរយៈព្រះបុត្រាយេស៊ូដែលបានយាងមកកាន់ផែនដីនេះជាបន្ទាល់របស់ព្រះជាម្ចាស់។ ព្រះយេស៊ូជាព្រះបន្ទូលនៃជីវិតរបស់ព្រះជាម្ចាស់។ នៅខទី១៤ លោកយ៉ូហានបានសរសេរថាព្រះយេស៊ូជាព្រះបន្ទូលនៃជីវិតដែលបានកើតមកជាមនុស្ស។

ក្នុងយ៉ូហាន ១:១-៣ ពួកយើងបានរៀនថាព្រះយេស៊ូគឺ គង់នៅជាមួយព្រះជាម្ចាស់តាំងពីដើមដំបូងបង្អស់។ ព្រះយេស៊ូ គឺជាព្រះជាម្ចាស់។ វាមិនមានន័យថាមានព្រះជាម្ចាស់ពីរនោះទេ។ គឺមានព្រះតែមួយគត់ ប៉ុន្តែ ទ្រង់គឺជាព្រះបីរូបមកតែមួយ។ ព្រះជាម្ចាស់ជាព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ អង្គនីមួយៗមានការងារពិសេសដែលត្រូវធ្វើ ហើយព្រះអង្គតែងតែធ្វើការរួមជាមួយគ្នា។ ព្រះជាម្ចាស់ជាព្រះបិតា ព្រះយេស៊ូជាព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធជាជីវិតអស់កល្បដោយគ្មានការចាប់ផ្តើម និងទីបញ្ចប់ ។ ព្រះយេស៊ូបានចាប់កំណើតនៅលើផែនដីហើយត្រូវបានហៅថាជាព្រះបុត្រារបស់ព្រះជាម្ចាស់ ប៉ុន្តែ ទ្រង់គង់នៅអស់កល្បជានិច្ចនៅឯនគរស្ថានសួគ៌មុននោះទៅទៀត។ យ៉ូហាន ១:៣ បាននិយាយថាអ្វីៗទាំងអស់ត្រូវបានបង្កើតឡើងតាមរយៈព្រះយេស៊ូ។ កូរិនថ្មី ១:១៦ ក៏បានកត់ត្រាដែលថាតាមរយៈព្រះអង្គអ្វីៗទាំងអស់ត្រូវបានបង្កើត ទាំងនៅស្ថានសួគ៌ និងនៅលើផែនដី។ ព្រះយេស៊ូ គ្រីស្ទបានប្រទានជីវិតទាំងអស់របស់ព្រះអង្គនៅក្នុងរបស់សព្វសារពើ។ ព្រះយេស៊ូប្រទានជីវិតអស់កល្បជានិច្ច ឱ្យអស់អ្នកដែល បាន សារភាពអំពើបាបរបស់ខ្លួន ហើយទទួលព្រះអង្គជាព្រះសង្គ្រោះរបស់ពួកគេ។ បើដូច្នោះ អ្នកណាមានព្រះបុត្រា អ្នកនោះក៏មានជីវិតដែរហើយអ្នកណាគ្មានព្រះបុត្រារបស់ព្រះជាម្ចាស់ទេ អ្នកនោះគ្មានជីវិតនេះឡើយ (១យ៉ូហាន ៥:១២)។

លំហាត់អនុវត្ត

គូសរង្វង់ជុំវិញចម្លើយដែលត្រឹមត្រូវ

៧ ព្រះយេស៊ូត្រូវបានហៅថា “ព្រះបន្ទូល” ដោយសារ

- ក) ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់យើងតាមរយៈព្រះអង្គ។
- ខ) ទ្រង់ជាអ្នកដែលចែកចាយដំណឹងល្អ។
- គ) យើងបានអានអំពីព្រះអង្គនៅក្នុងគម្ពីរ។

៨ តើព្រះជន្មរបស់ព្រះយេស៊ូចាប់ផ្តើមនៅពេលណា?

- ក) នៅពេលដែលទ្រង់ ចាប់កំណើតជាទារកនៅក្នុងភូមិបេឡេហិម
- ខ) ព្រះជន្មរបស់ព្រះអង្គមិនមានពេលចាប់ផ្តើមឡើយ ទ្រង់គង់នៅអស់កល្បជានិច្ច។
- គ) ទ្រង់ត្រូវបានបង្កើតដោយព្រះជាម្ចាស់នៅពេលព្រះជាម្ចាស់បង្កើតផែនដី។

៩ តើព្រះយេស៊ូនឹងប្រទានជីវិតបែបណា?

- ក) ទ្រង់ប្រទានជីវិតពីធម្មជាតិកែមួយគត់ដល់របស់ទាំងអស់។
- ខ) ទ្រង់ប្រទានជីវិតអស់កល្បដល់អស់អ្នកដែលទុកចិត្តដល់ព្រះអង្គកែមួយប៉ុណ្ណោះ។
- គ) ទ្រង់ប្រទានឱ្យទាំងជីវិតធម្មជាតិ និងជីវិតអស់កល្បជាដាច់ខាត ទ្រង់បានបង្កើតពិភពលោក ហើយសង្គ្រោះអស់អ្នកដែលជឿលើព្រះអង្គ។

ពន្លឺ និង ជីវិត Light and Life

យ៉ូហាន ១:៤បានប្រាប់យើងថា ព្រះបន្ទូលជាប្រភពនៃជីវិត ហើយជីវិតនោះជាពន្លឺបំភ្លឺមនុស្សលោក។ គឺជាពន្លឺដែលនាំឱ្យយើងស្គាល់ផ្លូវដែលត្រូវដើរ ហើយព្រះយេស៊ូបានបង្ហាញយើងពីរបៀបក្នុងការរស់នៅ។ ព្រះអង្គបង្ហាញផ្លូវទៅកាន់នគរសួនសួគ៌។

មានមនុស្សជាច្រើននាក់ដែលមិនព្រមទទួលស្គាល់ព្រះយេស៊ូ និងសម្រេចចិត្តដើរនៅក្នុងភាពងងឹតតាមផ្លូវរបស់ពួកគេផ្ទាល់។ ប៉ុន្តែអស់អ្នកដែលជឿលើព្រះយេស៊ូហើយយកព្រះអង្គជាព្រះសង្គ្រោះផ្ទាល់ខ្លួនរបស់ពួកគេ នឹងត្រូវបានផ្តល់សិទ្ធិក្នុងការក្លាយជាកូនរបស់ព្រះជាម្ចាស់។

យ៉ាងណាមិញ យើងទាំងអស់សុទ្ធតែជាស្នាព្រះហស្តរបស់ព្រះជាម្ចាស់ តែការនេះមិនបានរាប់យើងថាជាកូនរបស់ព្រះជាម្ចាស់ឡើយ។ យើងទាំងអស់គ្នាមានជាប់អំពើបាប ហើយអំពើបាបបានញែកយើងចេញពីព្រះជាម្ចាស់។ ប៉ុន្តែនៅពេលដែលយើងទទួលជឿលើព្រះយេស៊ូជាព្រះសង្គ្រោះ និងជាព្រះអម្ចាស់របស់យើង ទ្រង់បានដកអំពើបាបទាំងអស់របស់យើងចេញ និង ផ្តល់ឱ្យយើងមាននិស្ស័យថ្មីមួយទៀត។ ព្រះអង្គបានផ្លាស់ប្តូរយើងដូច្នោះយើងមិនបន្តធ្វើបាបទៀតឡើយ។ យើងហៅវាថា ជាការផ្លាស់ប្តូរដ៏អស្ចារ្យនៃការកើតជាថ្មី។ តាមរយៈការនេះ ព្រះជាម្ចាស់បានក្លាយជាបិតារបស់យើង ហើយយើងបានក្លាយជាកូនរបស់ព្រះអង្គដែរ។

យើងក្លាយជាកូនរបស់ព្រះជាម្ចាស់មិនមែនតាមរយៈអ្វីៗដែលយើងខំប្រឹងធ្វើដោយខ្លួនឯងនោះឡើយ ប៉ុន្តែ ដោយសារតែការចាប់ផ្តើមរបស់ព្រះជាម្ចាស់។ យើងមិនមែនជាកូនរបស់ព្រះជាម្ចាស់តាមរយៈកំណើតធម្មជាតិរបស់យើងនោះទេ។ អ្នកប្រហែលជាធ្លាប់និយាយថា "ខ្ញុំកើតនៅក្នុងគ្រួសារគ្រិស្តបរិស័ទ"។ ឪពុកម្តាយរបស់ខ្ញុំជាគ្រិស្តបរិស័ទ។ ទោះបីជាឪពុកម្តាយរបស់អ្នកជាគ្រិស្តបរិស័ទហើយក៏ដោយ ក៏វាមិនអាចធ្វើឱ្យអ្នកក្លាយជាគ្រិស្តបរិស័ទបានដែរ។ អ្នកអាចក្លាយជាគ្រិស្តបរិស័ទបាននៅពេលដែលអ្នកកើតចេញពីព្រះជាម្ចាស់។ ការនេះកើតឡើងនៅពេលដែលអ្នកជឿលើព្រះយេស៊ូ និងទ្រង់ក្លាយជាព្រះសង្គ្រោះរបស់អ្នក។

គូសរង្វង់ជុំវិញចម្លើយដែលត្រឹមត្រូវ

១០ ព្រះយេស៊ូត្រូវបានហៅថា «ជាពន្លឺ» ពីព្រោះ:

- ក) ទ្រង់កាន់ចង្កៀងបំភ្លឺផ្លូវកន្លែងដែលយើងត្រូវដើរ។
- ខ) ព្រះយេស៊ូបង្រៀនយើងពីរបៀបនៃការរស់នៅ និងបង្ហាញយើងពីផ្លូវទៅនគរស្ថានសួគ៌។

១១ តើនរណាដែលមានសិទ្ធិអាចហៅថាជាកូនរបស់ព្រះជាម្ចាស់?

- ក) មានតែអ្នកដែលជឿលើព្រះយេស៊ូ និងយកព្រះអង្គធ្វើជាព្រះសង្គ្រោះ
- ខ) គ្រប់មនុស្សទាំងអស់ ដោយសារមនុស្សទាំងអស់ត្រូវបានបង្កើតឡើងដោយព្រះជាម្ចាស់

១២ តើយើងអាចក្លាយជាកូនរបស់ព្រះជាម្ចាស់បានដោយរបៀបណា?

- ក) កើតក្នុងក្រុមគ្រួសារគ្រិស្តបរិស័ទ ដែលបម្រើព្រះជាម្ចាស់
- ខ) កើតក្នុងប្រទេសដែលជាគ្រិស្តបរិស័ទ ហើយមានក្រុមជំនុំច្រើន
- គ) កើតជាថ្មីក្នុងព្រះជាម្ចាស់នៅពេលដែលយើងជឿលើព្រះយេស៊ូជាព្រះសង្គ្រោះរបស់យើង

ព្រះបន្ទូលកើតមកជាមនុស្ស The Word Becomes Man

រំលឹកឡើងវិញនៅក្នុងយ៉ូហាន ១:១៤-១៨ ព្រះបន្ទូលកើតជាមនុស្ស! នេះគឺជាប្រវត្តិសាស្ត្រដ៏អស្ចារ្យរបស់ពិភពលោក។ ព្រះជាម្ចាស់ស្រលាញ់យើងខ្លាំងដល់ម៉្លេះ បានជាទ្រង់យាងមក និងទទួលការវិនិច្ឆ័យទោសជំនួសយើង គឺព្រះអង្គបានសុគតសម្រាប់អំពើបាបរបស់យើង ដូច្នេះយើងអាចរស់នៅអស់កល្បជានិច្ចជាមួយព្រះអង្គ។ ប៉ុន្តែ ដើម្បីសុគតព្រះយេស៊ូត្រូវការយកកំណើតជាមនុស្សជាមុនសិន។ ដូច្នេះទ្រង់បានប្រសូតជាទារកនៅក្នុងបេឡេហ្វឹម។ បុត្រារបស់ព្រះជាម្ចាស់បានក្លាយទៅជាមនុស្សលោក ដូច្នេះទ្រង់អាចធ្វើឱ្យយើងទាំងអស់គ្នាក្លាយជាកូនរបស់ព្រះអង្គបានផងដែរ។

ព្រះជាម្ចាស់បានប្រទានក្រឹត្យវិន័យតាមរយៈលោក ម៉ូសេ ប៉ុន្តែ យើងមិនអាចរក្សាក្រឹត្យវិន័យរបស់ព្រះជាម្ចាស់បាននោះឡើយ។ ភាពបរាជ័យរបស់មនុស្សលោកបានបញ្ជាក់ថាយើងពិតជាត្រូវការការសង្គ្រោះពីព្រះយេស៊ូជាចាំបាច់។ នៅក្នុងព្រះអង្គយើងទទួលបានព្រះគុណរបស់ព្រះជាម្ចាស់គឺ ព្រះជាម្ចាស់បានអត់ទោសអំពើបាបរបស់យើង និងប្រទានឱ្យយើងមានជីវិតថ្មីដ៏អស្ចារ្យដែលពោរពេញដោយព្រះពរ។

១៣ គោលបំណងរបស់ព្រះយេស៊ូក្នុងការក្លាយជាមនុស្សគឺដើម្បី

- ក) សុគតក្នុងការសង្គ្រោះយើងចេញពីអំពើបាប។
- ខ) គ្រាន់តែបង្រៀនយើងប៉ុណ្ណោះ។
- គ) ដើម្បីស្គាល់យើង។

គ. រាជសាររបស់លោកយ៉ូហានបាទីស្ត John The Baptist's Message

គោលដៅទី៣. សង្ខេបរាជសាររបស់លោកយ៉ូហានបាទីស្ត។

យ៉ូហាន ១:៦-១០ និង១៥ ប្រាប់យើងអំពីលោក យ៉ូហានបាទីស្ត ជាអ្នកនាំសាររបស់ព្រះជាម្ចាស់។ នេះមិនមែនជាលោកយ៉ូហានដែលបានសរសេរកណ្តកម្ពីរទាំងប្រាំដែលយើងបានលើកមកនិយាយមុននេះនោះឡើយ។ មានហ្វូងមនុស្សច្រើនកុះករបានប្រជុំគ្នាស្តាប់លោកយ៉ូហានបង្រៀន។ មានមនុស្សខ្លះយល់ឃើញថាលោកអាចជាព្រះមេស៊ី ឬ ជាព្រះគ្រីស្ទ ជាព្រះសង្គ្រោះដែលព្រះជាម្ចាស់បានសន្យា។ ប៉ុន្តែលោកយ៉ូហានបានប្រកាសថាលោកគ្រាន់តែជាអ្នកនាំសាររបស់ព្រះជាម្ចាស់ប៉ុណ្ណោះ លោកត្រូវបានបញ្ជូនមកដើម្បីរៀបចំមនុស្សឱ្យទទួលព្រះមេស៊ី។ គាត់បានបង្រៀនពួកគេឱ្យសារភាពអំពើបាប និងទទួលពិធីជ្រមុជទឹក។

នៅពេលព្រះមហាក្សត្រជីអស្ចារ្យយាងមកដល់នៅក្នុងសម័យកាលព្រះគម្ពីរ ទ្រង់តែងតែបញ្ជូនអ្នកនាំសាររបស់ព្រះអង្គទៅប្រាប់ប្រជាជនឱ្យដឹងថាទ្រង់នឹងយាងមក។ ការប្រកាសរបស់លោកយ៉ូហានបាទីស្តគឺ ប្រកាសពីកិច្ចការសំខាន់របស់ព្រះយេស៊ូគឺលោកត្រូវរៀបចំមនុស្សសម្រាប់ព្រះយេស៊ូ។

១៤ តើលោកយ៉ូហានបាទីស្តបានធ្វើអ្វីខ្លះ?

- ក) គាត់បានសរសេរកណ្តដំណឹងល្អ។
- ខ) គាត់ប្រាប់ប្រជាជនថាព្រះមេស៊ីនឹងយាងមក។
- គ) គាត់ប្រកាសថាគាត់ជាព្រះមេស៊ី។

កូនចៀមរបស់ព្រះជាម្ចាស់ The Lamb of God

សូមអានយ៉ូហាន ១:២៩-៣៤។ ម្តាយរបស់លោកយ៉ូហានបាទីស្ត និងព្រះយេស៊ូគឺជាជីដូនមួយនឹងគ្នា។ ប៉ុន្តែ លោកយ៉ូហានមិនបានដឹងថាព្រះយេស៊ូជានរណានោះទេ រហូតដល់ព្រះជាម្ចាស់បានបើកសម្តែងអំពីកិច្ចការនេះឱ្យលោក បានឃើញ។ វាហាក់បីដូចជាពួកគេមិនដែលបានជួបមុខគ្នាអស់រយៈពេលជាយូរមកហើយ។ ព្រះជាម្ចាស់បានបង្ហាញដល់ លោកយ៉ូហានថាព្រះយេស៊ូគឺជាព្រះមេស៊ី ជាព្រះដែលនឹងត្រូវបូជាសម្រាប់មនុស្សបាបទាំងអស់ ហើយក៏ជាម្ចាស់ដែលនឹង ត្រូវជ្រមុជដោយព្រះវិញ្ញាណដ៏វិសុទ្ធ និងជាព្រះបុត្រារបស់ព្រះជាម្ចាស់។

ព្រះយេស៊ូត្រូវបានហៅថា ជាកូនចៀមរបស់ព្រះជាម្ចាស់ដោយសារតែកូនចៀមត្រូវបានគេប្រើដើម្បីធ្វើយញ្ញបូជា សម្រាប់អំពើបាប។ មនុស្សណាដែលបានធ្វើអំពើបាបហើយសមនឹងស្លាប់ពួកគេអាចសូមឱ្យព្រះជាម្ចាស់ទទួលយកការ ស្លាប់របស់សត្វចៀមមកជំនួសអំពើបាបពួកគេបាន។ ព្រះយេស៊ូគឺជាសត្វចៀមដែលព្រះជាម្ចាស់បានបញ្ជូនមកដើម្បីស្លាប់ ជំនួសអំពើបាបរបស់យើង។

លំហាត់អនុវត្ត

១៥ តើព្រះយេស៊ូជាកូនចៀមបែបណារបស់ព្រះជាម្ចាស់?

- ក) ទ្រង់គឺជា កូនចៀមដែលសុភាពរាបសា។
- ខ) ទ្រង់គឺជា យញ្ញបូជាសម្រាប់អំពើបាប។

ឃ. សិស្សដំបូងរបស់ព្រះយេស៊ូ The First Disciples of Jesus

គោលដៅទី៤. ប្រាប់ឈ្មោះអ្នកដែលដើរតាមព្រះយេស៊ូមុនគេបង្អស់។

សូមអាន យ៉ូហាន ១:៣៥-៤២។ មានពីរនាក់ក្នុងចំណោមសាវ័ក ឬ អ្នកដែលដើរតាមលោកយ៉ូហានបាទីស្តបានទៅ ជាមួយព្រះយេស៊ូ។ ម្នាក់គឺជាលោក អនទ្រេ និងម្នាក់ទៀតមិនស្គាល់ឈ្មោះ។ គាត់ប្រហែលជាលោក យ៉ូហានដែលបាន សរសេរដំណឹងល្អដែលអ្នកកំពុងសិក្សា។

បន្ទាប់មកលោកអនទ្រេបានទទួលប្តូររបស់លោកគឺ ស៊ីម៉ូនដែលគេហៅថាលោក ពេត្រុស។ លោក អនទ្រេ ជឿថាព្រះយេស៊ូជាព្រះមេស៊ី។ ពាក្យថាព្រះមេស៊ីមានន័យថា “ព្រះគ្រីស្ទ” ឬ “ព្រះដែលចាក់ប្រេងតាំង”។

១៦ អ្នកដែលដើរតាមព្រះយេស៊ូមុនគេគឺ

- ក) លោក ម៉ាថាយ ម៉ាកុស លូកា និងយ៉ូហាន។
- ខ) នាងម៉ារី លោកយ៉ូហាន ណាថាណែល។
- គ) លោក អនទ្រូ, ពេត្រុស និងប្រហែលជាលោកយ៉ូហាន។

ព្រះយេស៊ូត្រាស់ហៅលោក វិលីញ ឆីងលោក ណាថាណែល Jesus Calls Philip And Nathanael

សូមអាន យ៉ូហាន ១: ៤៣-៥១។ លោក ភីលីពបានប្រាប់លោក ណាថាណែលអំពីព្រះយេស៊ូ។ មុនដំបូងលោក ណាថាណែលមិនបានជឿថាព្រះយេស៊ូជាព្រះមេស៊ីនោះឡើយ។ ដូច្នេះ លោកភីលីពបានជំរុញលោកឱ្យជួបជាមួយ ព្រះយេស៊ូ ដោយខ្លួនគាត់ផ្ទាល់

ក្នុងការជួបជាមួយព្រះយេស៊ូ លោកណាថាណែលបានជឿជាក់ថាព្រះយេស៊ូគឺជាព្រះបុត្រារបស់ព្រះជាម្ចាស់។ ការ ជួបរបស់គាត់ជាមួយព្រះយេស៊ូ បានបង្រៀនថា អស់អ្នកដែលបានស្វែងរកព្រះយេស៊ូយ៉ាងស្មោះអស់ពីដួងចិត្តរបស់ពួកគេ នោះគេនឹងអាចស្គាល់ពីសេចក្តីពិតអំពីព្រះយេស៊ូថាទ្រង់ជានរណា។ ព្រះយេស៊ូនឹងបើកសម្តែងអង្គទ្រង់ផ្ទាល់តាមរយៈ ព្រះវិញ្ញាណដ៏វិសុទ្ធ។ នេះគឺជាសេចក្តីសន្យារបស់ព្រះអង្គ (យ៉ូហាន ១២:២១,២៣)។

នៅក្នុងយ៉ូហាន ១:៥១ ព្រះយេស៊ូបានហៅអង្គទ្រង់ផ្ទាល់ថាជា បុត្រមនុស្ស។ នាមមួយនេះត្រូវបានគេប្រើចំនួន ដប់បីដងនៅក្នុងដំណឹងល្អយ៉ូហាន។ វារំលឹកយើងថា ព្រះបុត្រាពិតជាបានលះបង់បង្គំរបស់ព្រះអង្គនៅឯនគរស្ថានសួគ៌ ហើយបានក្លាយជាមនុស្សលោកមែន។ នៅពេលដែលព្រះអង្គជាមនុស្ស ព្រះអង្គបានជួបការល្អៗ ប៉ុន្តែទ្រង់មិនបាន ប្រព្រឹត្តិអំពើបាបនោះទេ។ ព្រះអង្គតែងតែធ្វើកិច្ចការដែលគាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ជានិច្ច។ នៅពេលជាមនុស្ស នៅឡើយ ព្រះយេស៊ូបានបង្ហាញយើងអំពីមនុស្សដ៏អស្ចារ្យដែលយើងអាចធ្វើបានតាមរយៈការជួយមកពីព្រះជាម្ចាស់ ទ្រង់ តំណាងភាពជាមនុស្សទាំងអស់មុនព្រះជាម្ចាស់ និង ព្រះអង្គបានស្លាប់ជំនួសមនុស្សគ្រប់ជាតិសាសន៍ទាំងអស់។

លោកយ៉ូហានចាប់ផ្តើមដំណឹងល្អរបស់គាត់ដោយប្រកាសប្រាប់មនុស្សទាំងអស់អំពីព្រះយេស៊ូជានរណា។ នៅក្នុង ជំពូកទីមួយ លោកបានលើកឡើងពីព្រះនាមរបស់ព្រះយេស៊ូ, ពាក្យថា ព្រះយេស៊ូ កូនចៀមរបស់ព្រះជាម្ចាស់ ព្រះមេស៊ី លោកគ្រូ ព្រះបុត្រារបស់ព្រះជាម្ចាស់ ស្តេចរបស់អ៊ីស្រាអែល និងបុត្រមនុស្ស។

លំហាត់អនុវត្ត

១៧ នៅក្នុងជំពូកទីមួយរបស់ដំណឹងល្អយ៉ូហាន គេបានប្រើព្រះនាមរបស់ព្រះយេស៊ូពីរបីព្រះនាម។ តើអ្នកអាចរកបានព្រះនាមចំនួនប៉ុន្មាន?

១៨ ចងចាំខគម្ពីរដែលអ្នកចូលចិត្តជាងគេនៅក្នុងជំពូកនេះ។

១៩ អរព្រះគុណព្រះយេស៊ូសម្រាប់ការយាងមកដើម្បីសុគតសម្រាប់អំពើបាបរបស់យើង។ ទូលសូមព្រះអង្គឱ្យព្រះអង្គមានព្រះបន្ទូលមកកាន់អ្នក និងអនុញ្ញាតឱ្យអ្នកបានស្គាល់ព្រះអង្គប្រសើរជាងមុន។

២០ អធិស្ឋានឱ្យអ្នកដទៃទៀតដែលបានរៀនមុខវិជ្ជានេះអាចយល់ដឹងបន្ថែមទៀតអំពីព្រះយេស៊ូ

សូមផ្ទៀងផ្ទើរយរបស់អ្នក

ចម្លើយចំពោះសំណួរសិក្សារបស់អ្នកមិនត្រូវបានដាក់ជូនតាមលំដាប់លំដោយឡើយ ដើម្បីកុំឱ្យអ្នកមើលឃើញចម្លើយបន្ទាប់។ សូមស្វែងរកលេខដែលអ្នកត្រូវការ ហើយកុំព្យាយាមមើលមុនឱ្យសោះ។

- ៩ គ) ទ្រង់ប្រទានឱ្យទាំងជីវិតធម្មជាតិ និងជីវិតអស់កល្បជានិច្ច ទ្រង់បានបង្កើតពិភពលោក ហើយសង្គ្រោះអស់អ្នកដែលជឿលើព្រះអង្គ។
- ១ ខ) បុរសនេសាទត្រីម្នាក់បានក្លាយជាមិត្តជិតស្និទ្ធរបស់ព្រះយេស៊ូ។
- ១០ ខ) ព្រះយេស៊ូបង្រៀនយើងពីរបៀបនៃការរស់នៅ និងបង្ហាញយើងពីផ្លូវទៅនគរស្ថានសួគ៌
- ២ គ) បីឆ្នាំកន្លះ។
- ១១ ក) មានតែអស់អ្នកដែលជឿលើព្រះយេស៊ូជាព្រះសង្គ្រោះផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ។
- ១២ ចម្លើយរបស់អ្នកគួរតែមានលក្ខណៈស្រដៀងចំណុចនេះ...គង់នៅលើផែនដីដូចជាមនុស្ស ហើយជួបប្រទះនឹងបញ្ហាដូចខ្ញុំដែរ។
- ៣ ក) ដំណឹងល្អ
- ១២ គ) តាមរយៈការចាប់កំណើតរបស់ព្រះជាម្ចាស់នៅពេលដែលយើងជឿលើព្រះយេស៊ូជាព្រះសង្គ្រោះរបស់យើង
- ៤ ក) មកពីព្រះយេស៊ូ
- ១៣ ក) សុគតក្នុងការសង្គ្រោះយើងចេញពីអំពើបាប។
- ៥ ខ) បន្ទាប់ពីលោកបានប្រកាសប្រាប់មនុស្សជាច្រើនអំពីព្រះយេស៊ូ។
- ១៤ ខ) លោកបានប្រាប់មនុស្សថាព្រះមេស៊ីបានយាងមក។
- ៦ ក) ព្រះវិញ្ញាណដ៏វិសុទ្ធដាក់នៅក្នុងគំនិតរបស់គាត់ពីអ្វីដែលគាត់ត្រូវសរសេរ។

- ១៥ ខ) ទ្រង់គឺជា យញ្ញបូជាសម្រាប់អំពើបាប

- ៧ ក) ព្រះជាម្ចាស់មានព្រះបន្ទូលមកយើងតាមរយៈព្រះអង្គ

- ១៦ គ) លោក អនទ្រូ លោកពេត្រុស និងប្រហែលជាលោកយ៉ូហាន

- ៨ ខ) ជីវិតរបស់ព្រះអង្គគ្មានការចាប់ផ្តើមនោះទេ ទ្រង់គឺនៅស្ថិតស្ថេរ